



# ជ្រុង ១ នៃទស្សនៈនយោបាយរបស់ព្រះមហាកិរម្យ

18/5/2013

## នយោបាយ នយោបោក

ដំណើរការបោះឆ្នោតជាតិរបស់ប្រទេសកម្ពុជាកំពុងតែទិតចូលមកដិត ពោលគឺ ការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រសម្រាប់ប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី ២៨ កក្កដា ២០១៣ ខាងមុខ ។

គណបក្សនយោបាយទាំងឡាយកំពុងតែដង្ហោយហោរសេចក្តីស្រឡាញ់ សេចក្តីចូលចិត្ត សេចក្តី អាណិត និងសេចក្តីជឿជាក់ពីសម្តែងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដោយភ្ជាប់ជាមួយនឹងកិច្ចសន្យា នយោបាយដែលពួកគេគិតថានឹងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានយ៉ាងច្រើន ។

គណបក្សខ្លះលើកយកគោលនយោបាយរបស់ខ្លួនដែលនឹងត្រូវធ្វើក្រោយពីជាប់សន្លឹកឆ្នោតមក បង្ហាញជូនប្រជាពលរដ្ឋ គណបក្សខ្លះក៏និយាយប្តូរចាប់ពីសមិទ្ធផលកន្លងមករបស់ខ្លួនជូនប្រជាពលរដ្ឋ គណបក្សខ្លះក៏ស្រែកជំទាស់បែបអង្គុយលើចង្កើរលើកខ្លួនដងឬក្តាត់ស្រែកសម្រែករាជសីហ៍ជូនប្រជា ពលរដ្ឋ ។ល។

ក្រឡេកមកមើលវេទិកាឆ្លងឆ្លើយវោហារផ្នែកនយោបាយវិញ ឃើញថា បរិបូរដោយវិចិត្រច្នៃប្រឌិត មានសម្ព័ន្ធហ្ម័តប្រចាំប្រចុបគូតស្វីផ្នែកនយោបាយដោយប្រការផ្សេង ។ ជាដើម ប្រហែលជាអ្នកនយោបាយខ្លះយល់ឃើញថា មានតែវិចិត្រច្នៃប្រឌិតទេទើបជាវិធីសាស្ត្រដែលនឹងដណ្តើមយកជ័យជម្នះលើគូតស្វីបាន ហើយក៏នឹកសង្ឃឹមដល់ជ័យជម្នះនោះតាមវិធីសាស្ត្ររបស់ខ្លួន ។

ទាំងគោលនយោបាយទាំងវោហារនយោបាយដែលអ្នកនយោបាយកំពុងតែប្រគំយ៉ាងគគ្រឹកគគ្រេងនោះបានក្លាយជាខ្យល់ព្យុះយ៉ាងធំមហិមាបោកបក់មកកាន់សេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតយ៉ាងគំហុក ធ្វើឲ្យប្រជាពលរដ្ឋខ្លះប្របូកប្របល់ព្រោះត្រូវខ្យល់ព្យុះនយោបាយបក់ផាត់រលាត់ទៅយ៉ាងពេញទំហឹងក៏មាន ឬគ្រាន់តែស្រងូលមិនដឹងខ្យល់អ្វីឲ្យប្រាកដក៏មាន ឬនៅមានជំហរនឹងនរក៏មាន ។

ការដែលពោលថា ត្រូវខ្យល់ព្យុះបក់ផាត់រលាត់ទៅ មានន័យថា បានក្លាយជាសមាជិករបស់គណបក្សនយោបាយណាមួយរួចហើយ មិនចាំបាច់ដល់ថ្ងៃសម្រេចចិត្តទេ ។

ពាក្យថា ស្រងូលមិនដឹងខ្យល់អ្វីឲ្យប្រាកដ មានន័យថា មិនទាន់តាមដានឬឈ្ងោងយល់គោលនយោបាយរបស់គណបក្សណាមួយមកជាមូលដ្ឋានក្នុងការសម្រេចចិត្តនៅឡើយ គ្រាន់តែឮឮគ្នាតាមរយៈមិត្រភក្តិក្នុងសង្គមអន្តរាគមន៍(online) ឬសង្គមខាងក្រៅប៉ុណ្ណោះ ឱកាសនៃការសម្រេចចិត្តដោយខ្វះមូលដ្ឋានព័ត៌មានទើបឡើងខ្ពស់ត្រដែត ។

និងពាក្យថា នៅមានជំហរនឹងនរ មានន័យថា នៅរក្សាសេរីភាពនៃការសម្រេចចិត្តរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន មិនទាន់ធ្វើខ្លួនឯងឲ្យជាសមាជិកនៃគណបក្សនយោបាយណាមួយទេ ឬបើជាស្រ្តីវិញថា នៅរក្សាព្រហ្មចារីយ៍របស់ខ្លួនបានយ៉ាងបរិសុទ្ធ ។

សំណួរថា នៅកណ្តាលខ្យល់ព្យុះនយោបាយបែបនេះ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតគួរតម្កល់និរិយាបទបែបណាដើម្បីឈានដល់ការសម្រេចចិត្តមួយដែលមានគោលការណ៍តាមរបបប្រជាធិបតេយ្យ?

ឆ្លើយថា តាមគោលកាលាមស្វត្រ ព្រះពុទ្ធជាម្ចាស់បានត្រាស់ណែនាំកុំអាលដើរក្នុងរឿង ២ យ៉ាង ដូចតទៅនេះ

1. កុំអាលដើរពាក្យអូសទាញដែលផ្សព្វផ្សាយតវគ្គជារឿយ ។
2. កុំអាលដើរកិច្ចសន្យានយោបាយដែលគ្មានមូលដ្ឋានពិសោធន៍

មូលហេតុដែលព្រះអង្គត្រាស់ណែនាំដូច្នោះក៏ព្រោះតែព្រះអង្គត្រូវការឱ្យយើងប្រើបញ្ញាក្នុងការ ពិចារណាមុនហើយទើបសម្រេចចិត្តជាក្រោយ មានន័យថា ត្រូវសិក្សាប្រភពច្បាស់ការនៃពាក្យអូសទាញ ឬកិច្ចសន្យានយោបាយនោះសិន ពោលគឺ

1. ពិចារណាមើលគោលនយោបាយរបស់គណបក្សនីមួយៗដោយចិត្តជាឧបេក្ខ
2. ពិចារណាមើលសម្តីវោហារអ្នកនយោបាយដែលប្រើប្រាស់ដើម្បីអូសទាញយើង
3. ពិចារណាមើលសកម្មភាពរបស់អ្នកនយោបាយដែលធ្វើមកលើយើង
4. ពិចារណាមើលចិត្តសាស្ត្ររបស់អ្នកនយោបាយដែលគ្របដណ្តប់មកលើយើង
5. ពិចារណាមើលសមភាពនៃឱកាសរបស់គណបក្សនយោបាយនីមួយៗ ថាតើមានឱកាស ស្មើគ្នាក្នុងការប្រកួតប្រជែងឬទេ
6. ពិចារណាមើលប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សនយោបាយថាតើមានឱកាសស្មើគ្នា ក្នុងការផ្សព្វផ្សាយឬទេ

ប្រសិនបើយើងពិចារណាយើងគុណវិបត្តិនិងគុណសម្បត្តិរបស់គណបក្សនយោបាយណាមួយ ដោយបញ្ញាហើយ យើងទើបធ្វើសេចក្តីសម្រេចចិត្តជាបុងក្រោយ ។

មានទស្សនៈខ្លះយល់ឃើញថា **រឿងនយោបាយ ជារឿងនយោបោក** មានន័យថា ឱ្យតែជារឿង នយោបាយសុទ្ធតែលាយឡំដោយការបោកប្រាស់ ព្រោះថាត្រូវប្រើល្បិចស្មៀតគ្រប់យ៉ាងដើម្បីបានផល ប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួក ប៉ុន្តែទស្សនៈយល់ឃើញនេះគ្រាន់តែជារឿង ១ នៃនយោបាយប៉ុណ្ណោះ មិនមែនជារូបភាពនយោបាយទាំងមូលទេ ។

ការបោះឆ្នោតជារឿងសំខាន់ក្នុងរបបដែលផ្តល់សិទ្ធិឲ្យប្រជាជនជាអ្នកសម្រេចចិត្ត ដែលយើងស្គាល់ថាជារបបប្រជាធិបតេយ្យ កាលបើជារឿងសំខាន់ ប្រជាជនដែលជាម្ចាស់ឆ្នោតក៏ត្រូវឈ្វេងយល់និងប្តឹងប្តឹងគោលនយោបាយរបស់គណបក្សនីមួយៗមុនធ្វើសេចក្តីសម្រេចចិត្ត ។

គោលនយោបាយរបស់គណបក្សនីមួយៗ ប្រៀបដូចជាផលិតផលដែលនាំស្មើជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឲ្យសម្រេចចិត្តទិញឬមិនទិញ ពោលគឺ គាំទ្រឬមិនគាំទ្រ ។

អ្នកនយោបាយប្រៀបដូចជាអ្នកយោសនាផលិតផល គឺ គោលនយោបាយដែលមានកិច្ចសន្យាសង្គមជាលក្ខខណ្ឌរវាងអ្នកនយោបាយនិងម្ចាស់ឆ្នោត ។

ព្រោះតែស្រឡាញ់ទើបចូលចិត្ត ព្រោះតែស្រឡាញ់ទើបអាណិត ព្រោះតែស្រឡាញ់ទើបជឿជាក់និយាយឲ្យខ្លីថា ស្រឡាញ់-ចូលចិត្ត-អាណិត-ជឿជាក់(ស-ច-អ-ជ) បាត់ជាសិទ្ធិផ្តល់ខ្លួនរបស់បុគ្គលដែលគ្មានអ្នកណាបង្ខំបង្ខំបានទេ ។

សរុបសេចក្តីមកថា ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនឹងត្រូវប្រព្រឹត្តទៅដើម្បីវត្ថុបំណងនិងចេតនារម្មណ៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត មិនមែនប្រព្រឹត្តទៅដើម្បីវត្ថុបំណងនិងចេតនារម្មណ៍របស់អ្នកនយោបាយទេ អ្នកនយោបាយគ្រាន់តែជាអ្នកបង្កប្រយោជន៍ហុចឲ្យប្រជាពលរដ្ឋប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋស្រឡាញ់ ចូលចិត្ត អាណិត និងជឿជាក់គណបក្សនយោបាយណា ពួកគាត់ក៏សម្រេចចិត្តគាំទ្រគណបក្សនយោបាយនោះ ពោលគឺ បើផលិតផល គឺ គោលនយោបាយរបស់គណបក្សណាអាចជាទីពឹងឲ្យពួកគាត់បាន ពួកគាត់អាចនឹងសម្រេចចិត្តគាំទ្រគោលនយោបាយនោះ ហេតុនោះ យើងនឹងបំភ្លឺមើលថា តើគណបក្សនយោបាយណានឹងបានទទួលជ័យជម្នះពីសេចក្តីសម្រេចចិត្តរបស់ប្រជាជន ដែលសេចក្តីសម្រេចចិត្តនេះតោងតែបរិសុទ្ធដោយគ្មានការបង្ខំបង្ខំ សម្មត គំរាម គំហែង បំភិតបំភ័យ ឬអូសទាញដោយវត្ថុសម្ភារៈណា ។ ប្រសិនបើលាយឡំដោយការបង្ខំបង្ខំជាដើម ជ័យជម្នះនោះមិនទាន់សេរី ត្រឹមត្រូវ និង យុត្តិធម៌នៅឡើយទេ នៅត្រឹមតែជានយោបាយ នយោបាយកាមដែលគេប៉ុនប៉ងបង្ខំ ។

# ពាសោនបន្លាយកែ។

ជនពាលមិនគប្បីធ្វើជាអ្នកនយោបាយ